

ចិត្តកំនិតរួម

សម្រាប់ សង្គម។ ចិត្តកំនិតរួម ជា សម្ព័ន្ធ គ្មាន សីមា រវាង បុគ្គល និង បុគ្គល រួមរស់ នៅក្នុង ប្រជាជាតិ ជាមួយ ភាពចម្រុះ។ ដូច្នោះ អ្នកចេះដឹង ត្រូវ មាន គំនិត ជា អ្នក ឈានមុខ ព្រោះ ពួកគាត់ ជា អ្នកកាន់រក្សា នៃ ចំណេះដឹង នៃ សម័យទំនើប និង វិទ្យាសាស្ត្រ។ សម័យកាលទំនើប និង វិទ្យាសាស្ត្រ នោះ វា ជា មូលដ្ឋាន នៅក្នុង ចិត្តកំនិតរួម មាន សម្ព័ន្ធ ជាមួយ វប្បធម៌ និង អត្តសញ្ញាណជាតិ។ ប៉ុន្តែ សរព័ន នេះ មិនត្រូវ យកមក ធ្វើ ជា ទំនុប សំរាប់ ការពារ គំនិត ជាតិនិយម នោះដែរ។ ការពារ ប្រយោជន៍ជាតិ និង ការពារ ជាតិនិយម វា មាន អត្ថន័យ ខុស គ្នា ព្រោះ ទី១ វា ជា គំនិត បើកចំហ ដល់ ពិភពលោក ព្រោះ ស្រុកខ្មែរ ជា ប្រទេស តូច និង ទន់ខ្សោយ ដែល ត្រូវការ ទំនាក់ ទំនង អន្តរជាតិ គ្រប់ វិស័យ ដើម្បី ធ្វើ អភិវឌ្ឍន៍ និង ការពារ អធិបតេយ្យ និង បូរណភាពជាតិ ដោយ មាន ច្បាប់ អន្តរជាតិ និង សិទ្ធិមនុស្ស សាកល ជា របង ការពារ រាល់ ការរំលោភ ពី បរទេស, ចំណែក ទី២ វា ជា គំនិត បិទ ដល់ ពិភពលោក ដែល នាំអោយ ស្រុកខ្មែរ សម្លប ហើយ ក្លាយ ជា សត្វព្រៃ សំរាប់ ព្រាន តាម សម្លាប់ ដោយ សេរីធ្វើ ជា ចំណី ឬ ចាប់ ទុក លក់ លើ ផ្សារ សេរី ដោយគ្មាន អ្វី សំរាប់ ការពារ ខ្លួន, ដូច សព្វថ្ងៃ របប ក្រុង ភ្នំពេញ ធ្វើ នយោបាយ ទៅរក ការបិទ ស្រុកខ្មែរ ដើម្បី ការពារ អំណាច របស់ខ្លួន ដែល នាំអោយ ចិន និង យួន នាំគ្នា យក ស្រុកខ្មែរ ជា កន្លែង សំរាប់ ចែក ប្រយោជន៍គ្នា ដោយ សេរី។